

## កំរងសំណួរ

### ១. តើការប្រកួតប្រជែងនេះមានឈ្មោះអ្វី?

ការប្រកួតប្រជែងមានឈ្មោះថា "រូបថតល្អបំផុតនៃ ធនាគារ ហុង លីអុង" ។

### ២. តើ "រូបថតល្អបំផុតនៃ ធនាគារ ហុង លីអុង" គឺជាអ្វី? ហើយតើការប្រកួតប្រជែងនេះចាប់ផ្តើមនៅពេលណា?

"រូបថតល្អបំផុតនៃ ធនាគារ ហុង លីអុង" គឺការប្រកួតប្រជែងរូបថតដោយប្រើសញ្ញាទ្រង់ជ្រូក "Hastage" ។ ការប្រកួតប្រជែងនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែមេសា រហូតដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦ ។


### ៣. តើ "Hastage" ជាអ្វី?

"Hastage" ជាសញ្ញាទ្រង់ជ្រូក (#) ។ នៅក្នុងគេហទំព័រសង្គមហ្វេសប៊ុក អ្នកត្រូវប្រើសញ្ញាទ្រង់ជ្រូក (#) ភ្ជាប់ជាមួយសាប៊ែរ ដោយវាយមិនដកឃ្លា ។ ឧទាហរណ៍ #HLBCAM #HLBCAMBestPhoto ។

### ៤. តើខ្ញុំអាចផ្លាស់ប្តូរការបង្ហាញឯកជនរបស់ខ្ញុំ ទៅកាន់សាធារណៈដូចម្តេច?


នៅក្នុងកុំព្យូទ័រ:

ក. មុនពេលដែលអ្នកបង្ហាញរូបភាព / សាររបស់អ្នក: ត្រូវជ្រើសរើសសាធារណៈ ពីប្រអប់



នៅក្នុងទូរស័ព្ទដៃ:

ខ. មុនពេលដែលអ្នកបង្ហាញរូបភាព / សាររបស់អ្នក: ត្រូវជ្រើសរើសសាធារណៈ ពីប្រអប់



**៥. តើខ្ញុំអាចចូលរួមការប្រកួតប្រជែងនេះដោយរបៀបណា?**

- ក. អ្នកចូលរួមជាបឋមត្រូវតែជា អ្នកគាំទ្រ នៃទំព័រហ្វេសប៊ុករបស់ធនាគារតាមរយៈគេហទំព័រ [www.facebook.com/HLBCambodia](http://www.facebook.com/HLBCambodia) ដែលតទៅនេះហៅកាត់ថា ("ទំព័រហ្វេសប៊ុករបស់ធនាគារ") ។ ដើម្បីក្លាយជាអ្នកគាំទ្រ អ្នកចូលរួមគ្រាន់តែចុច "Like" លើទំព័រហ្វេសប៊ុករបស់ធនាគារ។
- ខ. អ្នកចូលរួមត្រូវបង្ហោះរូបភាពមួយ ដែលបានថតជាប់សាមីខ្លួនជាមួយនឹងស្លាកសញ្ញារបស់ ធនាគារ នៅផ្ទៃខាងក្រោយ (ឧទាហរណ៍៖ ទីតាំងសាខា ផ្ទាំងផ្សាយពាណិជ្ជកម្ម ផ្ទាំងផ្សាយពាណិជ្ជកម្មបង្គោលភ្លើង ម៉ាស៊ីនអេធីអឹម ខិតប័ណ្ណរបស់ធនាគារ) បន្ថែមជាមួយការបង្ហោះសារទាក់ទាញតាមគេហទំព័រសង្គមរបស់ខ្លួន (ហ្វេសប៊ុក) ។
- គ. រាល់ការបង្ហោះរូបភាព និងសារនីមួយៗ ត្រូវវាយសញ្ញាទ្រង់ជ្រុកចំនួន ២ ដូចមានគំរូជូនភ្ជាប់ #HLBCAM និង #HLBCAMBestPhoto ដើម្បីបំពេញលក្ខខណ្ឌចូលរួមការប្រកួតប្រជែង ("លក្ខខណ្ឌចូលរួម") ។
- ឃ. អ្នកចូលរួមត្រូវធានាថា ការបង្ហោះរូបថតលើគណនីហ្វេសប៊ុករបស់ខ្លួន ត្រូវបានកំណត់ជា "សាធារណៈ" ។

**៦. តើនរណាជាអ្នកចូលរួមក្នុងការប្រកួតប្រជែងបាន?**

ការប្រកួតប្រជែងនេះគឺបើកចំហដល់អតិថិជនទាំងអស់របស់ធនាគារ ដែលជាជនជាតិខ្មែរ និងជនបរទេស និងសាធារណៈជនទោះមិនមែនជាអតិថិជនរបស់ធនាគារក៏ដោយ អ្នកចូលរួមនោះត្រូវមានវត្តមាន ក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលការប្រកួតប្រជែង។  
បុគ្គលិករបស់ ធនាគារ មានសិទ្ធិក្នុងការចូលរួមក្នុងការប្រកួតប្រជែង ប៉ុន្តែនឹងមិនត្រូវបានជ្រើសរើសជាអ្នកឈ្នះឡើយ។

**៧. តើការប្រកួតប្រជែង ទទួលបានរង្វាន់អ្វីខ្លះ?**

រង្វាន់ធំក្នុងការប្រកួតរួមមាន ម៉ាស៊ីនថតរូប Nikon D3300 សម្រាប់អ្នកឈ្នះក្នុងតំណែងលេខ ១ ទូរស័ព្ទ Samsung J5 សម្រាប់អ្នកឈ្នះក្នុងតំណែងលេខ ២ និងម៉ាស៊ីនថតរូប Mi-Action សម្រាប់អ្នកឈ្នះក្នុងតំណែងលេខ ៣ ។

**៨. តើខ្ញុំ អាចដឹងថាខ្ញុំឈ្នះយ៉ាងដូចម្តេច?**

ការជូនដំណឹងអ្នកឈ្នះការប្រកួតប្រជែង នឹងត្រូវបានប្រកាសតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ [www.facebook.com/HLBCambodia](http://www.facebook.com/HLBCambodia) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៦ ។

**៩. តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំឈ្នះ?**

ចាប់ពីកាលបរិច្ឆេទនៃការប្រកាសអ្នកឈ្នះ រហូតដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៦ អ្នកឈ្នះត្រូវធ្វើសារឯកជនមួយ ចូលក្នុងប្រអប់សំបុត្ររបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ ដើម្បីទទួលបានលេខកូដសំងាត់បញ្ជាក់អត្តសញ្ញាណអ្នកឈ្នះ។

បន្ទាប់មក អ្នកឈ្នះត្រូវផ្ញើអ៊ីម៉ែលមកកាន់ [ContestAdmin@hlbkh.hongleong.com](mailto:ContestAdmin@hlbkh.hongleong.com) នូវព័ត៌មានតម្រូវដូចខាងក្រោម៖

- ក. នាម និង គោត្តនាម (មានលំនាំតាមអត្តសញ្ញាប័ណ្ណ ឬលិខិតឆ្លងដែន)
- ខ. លេខតាមអត្តសញ្ញាប័ណ្ណ ឬលិខិតឆ្លងដែន
- គ. លេខទូរស័ព្ទទំនាក់ទំនង
- ឃ. លេខកូដសំងាត់បញ្ជាក់អត្តសញ្ញាណអ្នកឈ្នះ

**១០. តើខ្ញុំអាចទទួលរងានបានដោយរបៀបណា?**

មជ្ឈមណ្ឌលទំនាក់ទំនងអតិថិជនតាមគេហទំព័រហ្វេសប៊ុករបស់យើងខ្ញុំ នឹងទាក់ទងទៅអ្នកឈ្នះ។ ការបើករងាន ចាប់ពី កាលបរិច្ឆេទប្រកាសអ្នកឈ្នះ រហូតដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៦។

**១១. តើមានអ្នកឈ្នះប៉ុន្មានរូប និងត្រូវជ្រើស?**

ធនាគារនឹងជ្រើសរើសអ្នកចូលរួមចំនួនបី (៣) រូប ដើម្បីក្លាយជាអ្នកឈ្នះក្នុងការប្រកួតប្រជែងនេះ។

**១២. តើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកឈ្នះ?**


ធនាគារនឹងជ្រើសរើសអ្នកចូលរួមចំនួនបី (៣) រូប ដើម្បីក្លាយជាអ្នកឈ្នះក្នុងការប្រកួតប្រជែងនេះ។ ការជ្រើសរើសអ្នក ឈ្នះ ស្ថិតលើការឆន្ទានុសិទ្ធិរបស់ធនាគារ ដោយផ្អែកលើ ការបំពេញលក្ខខណ្ឌចូលរួមត្រឹមត្រូវ រួមទាំងភាពច្នៃប្រឌិត និងភាពទាក់ទាញនៃរូបថត និងសារដែលបានបង្ហោះតាមហ្វេសប៊ុក។

**FAQ**

1. **What is the name of this Contest?**  
The Contest name is "Hong Leong Bank Best Photo".
2. **What is the "Hong Leong Bank Best Photo" Contest? And when do we start the contest?**  
"Hong Leong Bank Best Photo" is a hashtag Photo contest. It starts from 19 April and ends on 16 May 2016.
3. **What is a Hashtag?**  
A Hashtag is the pound sign (#). In Facebook you have to use # and word(s) without spaces. For example, #HLBCAM #HLBCAMBestPhoto.
4. **How do I change my Post privacy to Public?**



**In a PC:**

- a. Before you Post your Picture/Post through "Status", select "Public" from the Dropdown box



**In a Mobile:**

- b. Before you Post your Picture/Post through "Status", click on "To" and change to Public



**5. How do I join the Contest?**

- a. You have to like HLB's Facebook Page (<https://www.facebook.com/HLBCambodia> )
- b. Take a selfie and/or wefie Photo with the Hong Leong Bank Logo as a background (example: Branch, Billboard, ATM, leaflet, etc) adding an interesting caption to go with photo
- c. Post it to your Facebook wall with the Hashtags (#HLBCAM and #HLBCAMBestPhoto).
- d. Set the privacy to public.

**6. Who can join the Contest?**

All fans and non-fans of HLB and Cambodians or non-Cambodians can join the contest as long as you stay in Cambodia during the contest period.

Hong Leong Cambodia staffs are eligible to participate in the contest but will not be selected as winners.

**7. What are the Prizes?**

The grand prizes to be won throughout the Contest Period is a Nikon D3300 for winner number 1, a Samsung J5 for winner 2 and a Mi-Action Camera for winner 3.

**8. How do I know that I won?**

Notification of the Contest Winners' Facebook ID handle will be announced via the Official Bank's Facebook Page (<https://www.facebook.com/HLBCambodia> ) on 31<sup>st</sup> May 2016.

**9. What should I do if I win?**

Upon from the winners' announcement until 17<sup>th</sup> June 2016, the Contest Winners are required to send a private message to the Official Bank's Facebook Page in order get their Unique Reference ID.

Then the Contest Winner are required to e-mail to [ContestAdmin@hlbkh.hongleong.com](mailto:ContestAdmin@hlbkh.hongleong.com) their personal details as following from the Winners' Announcement until 17<sup>th</sup> June 2016:

- a. Full name (as per National Identity Card or Passport);
- b. NID number or Passport;
- c. Mobile number;
- d. Unique Reference ID obtained from the Bank's Facebook admin.

**10. How can I get the Prize?**

The Bank's Facebook Contact Center will contact all Winners to come to get the prize and the prize shall be available from the Bank until 30<sup>th</sup> July 2016 from the announcement date by the bank.

**11. How many winners will be selected?**

There are only 3 Winners to be selected by Hong Leong Bank Cambodia.

**12. How to be a winner?**

The Bank will select Three (3) Contest Participants to be the winners of the Contest Prizes. The Selection of the Contest Winners will be at the Bank's sole discretion based on the Successful Contest Entries with the most creative and interesting photos & posting uploaded into Facebook.